

សេចក្តីថ្លែងការណ៍រួម
សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្តាយខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណ
ព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់
រាជធានីភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣

យើងខ្ញុំ ជាស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញាប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំ ក៏សូមប្តោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។

ការបិទសារព័ត៌មានវីអូឌី និងការប្រើភាសាបៀតបៀនផ្លូវភេទទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌី បានធ្វើឱ្យបាត់បង់ទំនុកចិត្តទៅលើការអះអាងរបស់រាជរដ្ឋាភិបាលខ្លួនឯងពាក់ព័ន្ធនឹងការគោរពសិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា និងហាក់ដូចជាកំពុងឆ្លុះបញ្ចាំងពីការខកខានក្នុងការគោរពច្បាប់ស្តីពីរបបសារព័ត៌មាន ដែលបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ។ ការសម្រេចចិត្តលុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣នេះ បង្ហាញពីរលកថ្មីមួយនៃមធ្យោបាយគំរាមកំហែងប្រឆាំងនឹងសារព័ត៌មានឯករាជ្យដែលកំពុងមានតិចស្រាប់ ដែលស្រដៀងគ្នាទៅនឹងការបិទកាសែតខេមបូឌា ដេលី ក្នុងឆ្នាំ២០១៧ និងការលក់កាសែតភ្នំពេញប៉ុស្តិ៍ ក្នុងឆ្នាំ២០១៨ ។

កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ វីអូឌី បានចេញផ្សាយអត្ថបទមួយជាភាសាខ្មែរ ដោយស្រង់យកសម្តីអ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន ដែលបានលើកឡើងថា “វាមិនមែនជារឿងខុសឆ្គងទេ ការដែលឯកឧត្តម ហ៊ុន ម៉ាណែត ដើរតួជំនួសឪពុក ក្នុងការផ្តល់ជំនួយឱ្យប្រទេសតូគី” ។ ក្រោយមក ឯកឧត្តម ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមដោយបានបដិសេធថា មិនបានដើរតួនាទីនេះទេ ព្រមទាំងបានសូមឱ្យមានការកែតម្រូវជាបន្ទាន់ ក៏ដូចជាសូមឱ្យវីអូឌី ផ្តល់ភស្តុតាងពីការចុះហត្ថលេខារបស់ឯកឧត្តម នៅលើឯកសារផ្តល់ជំនួយនោះ ។

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានបង្ហោះសារនៅលើទំព័រហ្វេសប៊ុកដោយទាមទារឱ្យវីអូឌី ធ្វើការសុំទោសជាសាធារណៈ ចំពោះរាជរដ្ឋាភិបាល និងកូនរបស់សម្តេច ក្នុងរយៈពេល៧២ម៉ោង ពុំនោះទេ សម្តេចលើកឡើងថា សម្តេចនឹងបញ្ជាឱ្យក្រសួងព័ត៌មាន លុបចោលអាជ្ញាប័ណ្ណផ្សាយព័ត៌មានរបស់វីអូឌី ។ នៅថ្ងៃទី១២ ខែកុម្ភៈ សម្តេច ហ៊ុន សែន បានបង្ហោះសារមួយទៀតនៅលើហ្វេសប៊ុក ដោយកំណត់ឱសានវាទត្រឹមម៉ោង១០ព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ។

ការកំណត់ឱសានវាទរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញពីការគំរាមកំហែងធ្ងន់ធ្ងរ ដល់ស្ថាប័ន និងអ្នកសារព័ត៌មានឯករាជ្យទាំងអស់នៅកម្ពុជា ។ កម្ពុជាមានច្បាប់ដែលមានស្រាប់ សម្រាប់ដោះស្រាយចំពោះការសម្រង់សម្តី ឬអង្គហេតុមិនត្រឹមត្រូវ នៅក្នុងការរាយការណ៍ព័ត៌មានមួយ ។ មាត្រា១០នៃច្បាប់ស្តីពីរបបសារព័ត៌មាន នៅកម្ពុជា ចែងថា មនុស្សមានសិទ្ធិទាមទារឱ្យមានការកែតម្រូវ និងការឆ្លើយតបពីអ្នកផ្សាយព័ត៌មាននៅពេលដែលពួកគេយល់ថា សេចក្តីថ្លែងការណ៍មួយមិនត្រឹមត្រូវ ហើយអ្នកផ្សាយព័ត៌មាន ត្រូវឆ្លើយតបក្នុងរយៈពេល ៧ថ្ងៃ ។ ពួកគេ ក៏មានសិទ្ធិផងដែរ ក្នុងការប្តឹងទៅតុលាការពីបទបរិហារកេរ្តិ៍ និងបទមូលបង្កាច់ ។

ការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការមិនប្រើច្បាប់នេះ ហើយបែរជាលុបចោលអាជ្ញាប័ណ្ណរបស់វីអូឌី ក៏ដូចជា ក្រសួងព័ត៌មាន ពាក់ព័ន្ធនឹងការបង្ហោះសារលើហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កញ្ញាវិទ្ធី ដោយបានប្រកាសថា ជាមេរៀនមួយ សម្រាប់សារព័ត៌មានផ្សេងទៀត បង្ហាញថា ចលនានេះត្រូវបានធ្វើឡើងដើម្បីបំបិទសំឡេងសារព័ត៌មានឯករាជ្យមួយដែលនៅសេសសល់នៅក្នុងប្រទេស មុនការបោះឆ្នោតថ្នាក់ជាតិ ។

គិតត្រឹមព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ការចូលទៅកាន់គេហទំព័រវីអូឌី ទាំងភាសាខ្មែរ និងភាសាអង់គ្លេស បង្ហាញថា មានការបិទខ្ទប់ (block) ដោយក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងអ្នកផ្តល់សេវាទូរស័ព្ទចល័តជាច្រើន នៅក្នុងប្រទេសកម្ពុជា ។

យើងខ្ញុំ សូមស្នើសុំដោយទទួលបានឱ្យរាជរដ្ឋាភិបាល ដោះស្រាយបញ្ហានេះ ប្រកបដោយការអត់ធ្មត់ វិជ្ជាជីវៈ និងការគោរព ដែលស្របទៅនឹងច្បាប់កម្ពុជា និងមិនប៉ះពាល់ដល់លំហរសារព័ត៌មាននៅកម្ពុជា ។ យើងខ្ញុំ យល់ថា ការបិទវីអូឌី អាចនឹងបង្ហាញពីដំណើរថយក្រោយស្ទើរតែទាំងស្រុង ទាំងសេរីភាពសារព័ត៌មាន និងនីតិវិធីនៅកម្ពុជា ។

លើសពីនេះទៅទៀត យើងខ្ញុំ សូមថ្កោលទោសចំពោះភាសាដែលប្រកបដោយការរំលោភបំពាន និងការរើសអើងចំពោះស្ត្រីភេទ ដោយលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ប្រឆាំងនឹងស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់ ដែលបាននិពន្ធអត្ថបទវីអូឌីដ៏ចម្រងចម្រាសនេះ ។ យើងខ្ញុំ សង្ឃឹមថា រាជរដ្ឋាភិបាល តាមរយៈក្រសួងព័ត៌មាន ក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី នឹងចូលរួមជាមួយពួកយើង ក្នុងការអំពាវនាវឱ្យលោក ផែង វណ្ណៈ និងអ្នកផ្សេងទៀត ធ្វើការសុំទោសចំពោះ ស្ត្រីអ្នករាយការណ៍ព័ត៌មាននោះព្រមទាំងបញ្ឈប់សកម្មភាពមិនត្រឹមត្រូវនៃការបៀតបៀនផ្លូវភេទចំពោះស្ត្រីអ្នករាយការណ៍ព័ត៌មាន ។

អ្នកសារព័ត៌មានមិនគួរត្រូវបានវាយប្រហារ ដោយសារការងារ និងអត្តសញ្ញាណរបស់ពួកគេទេ ។

តួនាទីរបស់សារព័ត៌មានឯករាជ្យ មានសារៈសំខាន់ខ្លាំងណាស់ ចំពោះលទ្ធិប្រជាធិបតេយ្យ ។
 គណៈកម្មាធិការនៃអង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស បានលើកឡើងថា សេរីភាពសារព័ត៌មាន គឺមានសារៈ
 សំខាន់ខ្លាំងណាស់ នៅក្នុងដំណើរការលទ្ធិប្រជាធិបតេយ្យ និងគួរតែត្រូវបានអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោយ
 គ្មានការរឹតត្បិត ។

យើងខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាល ទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់វីអូឌី និងអ្នកសារ-
 ព័ត៌មានរបស់ពួកគេ រួមជាមួយនឹងស្ថាប័នប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលនៅសេសសល់នៅកម្ពុជា ក៏ដូចជាសិទ្ធិ
 ក្នុងការប្រកបការងាររបស់ពួកគេ ដោយអនុលោមតាមច្បាប់ និងដោយគ្មានការភ័យខ្លាចពីការគំរាមកំហែង និង
 ការធ្វើទុក្ខបុកម្នេញ ។

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

1. សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូឌា)
2. បណ្តាញអ្នកសារព័ត៌មានស្រ្តីកម្ពុជា (CFJ)
3. ក្លឹបអ្នកសារព័ត៌មានបរទេសនៃកម្ពុជា (OPCC)
4. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទ្ធិមនុស្ស លីកាដូ
5. The Alliance of Independent Journalists/AJI (Indonesia)
6. National Union of Journalists of the Philippines/NUJP (Philippines)
7. The Center for Investigative Journalism (Malaysia)
8. Gerakan Media Merdeka/Geramm (Malaysia)
9. Freedom Film Network (Malaysia)
10. Journalist Association Timor Leste/AJTL (Timor Leste)
11. Foreign Correspondents' Club of Japan (FCCJ)
12. Taiwan Foreign Correspondents' Club (TFCC)
13. សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ (អាស៊ីប៉ាស៊ីហ្វិក)
14. សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (អាដហុក)
15. បណ្តាញយុវជនកម្ពុជា (CYN)
16. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
17. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍ (LRSU)
18. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF)
19. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

20. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL)
21. សម្ព័ន្ធសហជីពកម្ពុជា (CATU)
22. សមាគមកម្មករកម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ (CIWA)
23. អង្គការមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
24. The Asian Network for Free Elections (ANFREL)
25. សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
26. អង្គការសមធម៌កម្ពុជា (EC)

27. CIVICUS: World Alliance for Citizen Participation

28. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា
29. Jakarta Foreign Correspondents Club (JFCC)

30. Kanopi hijau, Indonesia
31. MilkTeaAlliance Calendar Team, regional/ transnational
32. International Dialogue (IID)
33. ALTSEAN-Burma, Myanmar
34. Innovation for Change-East Asia, regional network based in Bangkok, Thailand
35. MilkTeaAlliance Friends of Myanmar, Myanmar
36. Asia Democracy Network (ADN), regional network bases in South Korea
37. DAKILA, Philippines
38. Ruang MES 56, Yogyakarta, Indonesia
39. អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
40. សហព័ន្ធសហជីពឯករាជ្យ (INTUFE)
41. សហភាពផ្ទះសាមគ្គី (SH)
42. EngageMedia, Asia-Pacific
43. សហភាពការងារកម្ពុជា (CLC)
44. Asian Forum for Human Rights and Development (FORUM-ASIA)
45. សហព័ន្ធសហជីព កម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)
46. សហព័ន្ធសហជីពសេរីឯករាជ្យ (FUFI)
47. សមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា (CICA)

48. Foreign Correspondents Club of Thailand, (FCCT) Professional Committee

49. Foreign Correspondents Association of the Philippines (FOCAP)

50. ខ្មែរថាវ័រ:

- 51. ចលនាមាតាធម្មជាតិ (MNC)
- 52. សហគមន៍ឃ្នាំងទឹក៧៨ (សៀមរាប)
- 53. សហគមន៍ជនជាតិដើមភាគតិច ចារ៉ាយ (រតនគិរី)
- 54. សហគមន៍ជនជាតិដើមភាគតិចអាវ៉ែង (កោះកុង)
- 55. សហគមន៍ជនជាតិភាគតិចគួយ (ព្រះវិហារ)
- 56. សហគមន៍ដក់ពរ (កំពង់ស្ពឺ)
- 57. សហគមន៍ដីធ្លី ១៩៧ (កោះកុង)
- 58. សហគមន៍ដីធ្លីខេត្តប៉ៃលិន
- 59. សហគមន៍ដីធ្លីដីខក្រោម (កោះកុង)
- 60. សហគមន៍ដីធ្លីដីខលើ (កោះកុង)
- 61. សហគមន៍ដីធ្លីតានូន (កោះកុង)
- 62. សហគមន៍ដីធ្លីព្រែកខ្សាច់ (កោះកុង)
- 63. សហគមន៍ដីធ្លីព្រៃពាយ (កំពត)
- 64. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ)
- 65. សហគមន៍ដីធ្លីអណ្តូងត្របែក (ស្វាយរៀង)
- 66. សហគមន៍ថ្មដា (ពោធិ៍សាត់)
- 67. សហគមន៍ទន្លេ (ត្បូងឃ្មុំ)
- 68. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់)
- 69. សហគមន៍នេសាទកោះស្រឡៅ (កោះកុង)
- 70. សហគមន៍បឹងប្រាំ (បាត់ដំបង)
- 71. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ)
- 72. សហគមន៍ពាមរស់ (កំពង់ស្ពឺ)
- 73. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- 74. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអំពិល (កំពង់ឆ្នាំង)
- 75. សហគមន៍ព្រៃឈើពេជ្រចង្វារល្អឆើត (កំពង់ឆ្នាំង)
- 76. សហគមន៍ភ្នំក្រោម (សៀមរាប)
- 77. សហគមន៍មានជ័យ (ស្វាយរៀង)
- 78. សហគមន៍សាមគ្គីចេកមាស (ស្វាយរៀង)

- 79. សហគមន៍សាមគ្គីរមាសហែក (ស្វាយរៀង)
- 80. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ)
- 81. សហគមន៍ស្រែប្រាំង (ត្បូងឃ្មុំ)
- 82. សហគមន៍ឡពាង (កំពង់ឆ្នាំង)
- 83. សហគមន៍អូរល្វីព្រៃង (បាត់ដំបង)
- 84. អង្គការសមាគមធាងត្នោត
- 85. សហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា
- 86. NARA-Youth, the Philippines
- 87. អង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រី
- 88. អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន
- 89. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព
- 90. អង្គការតម្លាភាពកម្ពុជា
- 91. អង្គការអ្នករាយការណ៍គ្មានព្រំដែន (RSF)
- 92. Crisis in Zimbabwe Coalition, Africa
- 93. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា